

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2021

ទំនាក់ទំនង ៖ មជ្ឈមណ្ឌលព័ត៌មានរួម នៃសាលាក្រុងឡងប៊ិច, 562.570.NEWS, [jic@longbeach.gov](mailto:jic@longbeach.gov)

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**សាលាក្រុងនៅបន្តកម្មវិធីលើកទឹកចិត្ត ដើម្បីជំរុញឱ្យ  
ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង COVID-19 ដូសទីមួយ ។  
រង្វាន់ចាប់ឆ្នោតផ្សេងសំណាង ជាវៀងរាល់ថ្ងៃ រួមមាន Apple AirPods,  
កញ្ចប់ស្នាក់នៅសណ្ឋាគារ តាមមូលដ្ឋាន ។**

ឡងប៊ិច, CA - ចាប់ពីថ្ងៃទី 24 ខែឧសភានេះតទៅ រហូតដល់ថ្ងៃសៅរ៍ ទី 29 ខែឧសភា, នាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស នៃសាលាក្រុងឡងប៊ិច នឹងបន្តធ្វើការចាប់ឆ្នោតផ្សេងសំណាង ជាវៀងរាល់ថ្ងៃ សម្រាប់អ្នកដែលមកចាក់វ៉ាក់សាំង COVID-19 ដូសទីមួយ ជាការលើកទឹកចិត្ត ដល់អ្នកដែលអាចចាក់វ៉ាក់សាំងបាន ។ រង្វាន់ប្រចាំសប្តាហ៍នេះ រួមមាន Apple AirPods, ការស្នាក់នៅសណ្ឋាគារ តាមមូលដ្ឋាន ដោយឥតគិតថ្លៃ ។

ចៅហ្វាយក្រុង រ៉ូប៊ឺត ហ្គារសៀ (Mayor Robert Garcia) បាននិយាយថា «មកទល់បច្ចុប្បន្ននេះ យើងឃើញមានជោគជ័យ ចំពោះកម្មវិធីលើកទឹកចិត្តរបស់យើង ហើយប្រជាពលរដ្ឋ ជាច្រើននាក់ ដែលមកចាក់វ៉ាក់សាំង នាំគ្នានិយាយ អំពីការលើកទឹកចិត្តនេះ ។» «យើងខ្ញុំសូមកោតសរសើរដល់ដៃគូសហគមន៍ ដែលបានជួយ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ កាន់តែច្រើនទៀត មកចាក់វ៉ាក់សាំង ។»

ពីថ្ងៃទី 24 ដល់ថ្ងៃទី 29 ខែឧសភា អ្នកដែលបានចាក់វ៉ាក់សាំង COVID-19 គឺ Pfizer ឬ Moderna ដូសទីមួយ ឬ វ៉ាក់សាំង Johnson & Johnson/Janssen តែមួយដូស នៅតាមទីតាំងចាក់វ៉ាក់សាំង ដំណើរការដោយសាលាក្រុង នឹងបានចុះឈ្មោះ ដោយស្វ័យប្រវត្តិ ដើម្បីចាប់ឆ្នោតផ្សេងសំណាង ដែលមានដូចជា Apple AirPods, ការស្នាក់នៅសណ្ឋាគារ តាមមូលដ្ឋាន រយៈពេល ពីមួយយប់ ទៅពីរយប់ ។ អ្នកដែលត្រូវបានជ្រើសរើស នឹងមានឱកាសជ្រើសយក រង្វាន់ណាមកបានដែរ ។ ត្រូវមានការយល់ព្រម ពីឪពុកម្តាយ/អាណាព្យាបាល សម្រាប់អ្នកដែលមានអាយុ ក្រោម 18 ឆ្នាំ។ សណ្ឋាគារចូលរួមកម្មវិធី ក្នុងសប្តាហ៍នេះ រួមមាន ខតយ៉ាត ឡងប៊ិច ដោនថោន (Courtyard Long Beach Downtown), ហ្គោលដិន សើល ហ្វែល (Golden Sails Hotel), ហ៊ីយ៉ាត រីជេនស៊ី ឡងប៊ិច (Hyatt Regency Long Beach), ហ៊ីយ៉ាត ស៊ែនទ្រិក ឡងប៊ិច (Hyatt Centric Long Beach), រេស៊ីដង់ អ៊ិន ឡងប៊ិច ដោនថោន (Residence Inn Long Beach Downtown), និង ហ្វេសិន អ៊ិន ឡងប៊ិច អ៊ែរលីន (Holiday Inn Long Beach Airport) ។

មានមធ្យោបាយជាច្រើន សម្រាប់អ្នកអាចចាក់វ៉ាក់សាំង មកចាក់វ៉ាក់សាំង នៅឡងប៊ិចបាន ៖

- មជ្ឈមណ្ឌលសន្តិសុខ ឡងប៊ិច ដែលមានអាសយដ្ឋានលេខ 300 មហាវិថី អ៊ី អូស៊ីន (E. Ocean Blvd.), ថ្ងៃចន្ទ, ថ្ងៃអង្គារ, ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 5 ល្ងាច; ថ្ងៃ

ព្រហស្បតិ៍ ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 6 ល្ងាច; ថ្ងៃសៅរ៍ ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 3 រសៀល;

- គ្លីនិកសហគមន៍ ចល័តនៅឧទ្យាន [អ៊ែតមេរីវល យីត \(Admiral Kidd\)](#), [ម៉ាកខាតធៀ \(MacArthur\)](#) និង [ហាហូថុន \(Houghton\)](#)
- [យានចាក់វ៉ាក់សាំង ចល័ត](#) សម្រាប់អ្នកចេញពីផ្ទះមិនកើត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ រងការប៉ះពាល់ខ្លាំង
- [គ្លីនិកចាក់វ៉ាក់សាំង ចល័ត នៅសាលារៀន តាមមូលដ្ឋាន](#) រួមមាន វិទ្យាល័យ ខាប្រីលីឡូ (Cabrillo High School) នៅថ្ងៃសៅរ៍ ពីម៉ោង 10 ព្រឹក ដល់ម៉ោង 1 រសៀល, សាលាបឋមសិក្សា ហ្គ្រាន (Grant Elementary) នៅថ្ងៃពុធ និងថ្ងៃសុក្រ ពីម៉ោង 10:30 ព្រឹក ដល់ម៉ោង 12:30 ថ្ងៃត្រង់, និងអនុវិទ្យាល័យ វ៉ាស៊ីនតុន (Washington Middle School) នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង 2:30 រសៀល ដល់ម៉ោង 4:30 ល្ងាច ។

មិនចាំបាច់មានការណាត់ជួប ទុកជាមុននោះទេ តែប្រជាពលរដ្ឋដែលចាប់អារម្មណ៍ចង់ធ្វើការណាត់ជួបអាចធ្វើទៅបាន ដោយចូលទៅច្រកចាក់វ៉ាក់សាំង របស់រដ្ឋ [MyTurn.ca.gov](#) ឬដោយទូរសព្ទទៅលេខទាន់ហេតុការណ៍ 833.422.4255 សម្រាប់ COVID-19 កាលីហ្វ័រញ៉ា បានផងដែរ ។

ចាប់តាំងពីកម្មវិធីលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំង បានចាប់ដំណើរការ នៅដើមខែនេះមក, ការណាត់ជួបដើម្បីចាក់វ៉ាក់សាំង បានកើនឡើងទ្វេដង ។ កម្មវិធីលើកទឹកចិត្ត [បានចាប់ដំណើរការ](#) ដោយមានផ្តល់សំបុត្រចូល ជលរប្បដ្ឋានប៉ាស៊ីហ្វិក ដោយចែកសំបុត្រ បានប្រមាណ 5,700 សន្លឹក និង[បានបន្ត ដល់សប្តាហ៍មុន](#) ដោយមានរង្វាន់ ម៉ាស៊ីនលេងល្បែង Nintendo Switches និងការស្នាក់នៅ ដោយឥតគិតថ្លៃ នៅសណ្ឋាគារ នៅមូលដ្ឋានផ្សេងៗ ទៀត ចំនួនពីរយប់ ។ សាលាក្រុង នៅបន្តស្វែងរក គ្រឿងលើកទឹកចិត្ត និងយុទ្ធសាស្ត្រផ្សេងៗ ទៀត ដើម្បីលើកទឹកចិត្ត ប្រជាពលរដ្ឋដែលអាចចាក់វ៉ាក់សាំងបានទាំងអស់ ឱ្យការពារខ្លួនពួកគេ និងមនុស្សជាទីស្រឡាញ់ របស់ពួកគេ ពី COVID-19 ។

សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពី COVID-19 ដែលមានសេចក្តីលំអិត អំពីសកម្មភាពទាំងអស់របស់សាលាក្រុងឡងប៊ិច ក្នុងការរក្សាសុវត្ថិភាព របស់ប្រជាពលរដ្ឋរបស់យើង សូមចូលទៅ [longbeach.gov/COVID19](#) ហើយតាម @LongBeachCity នៅលើ Facebook, Twitter និង Instagram ។ ប្រជាពលរដ្ឋក៏អាចចូលទៅ [longbeach.gov/COVID19data](#) ដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងករណីឆ្លង និងការចាក់វ៉ាក់សាំង បានផងដែរ ។

###